



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ទម្រង់ អតប ២០០
Form VAT 200

អគ្គនាយកដ្ឋានពន្ធដារ
នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លិខិតប្រកាសអាករលើតម្លៃបន្ថែម (បន្ទុករបស់រដ្ឋ)
Return for Value Added Tax (State Charge)

សូមអានសៀវភៅជំនួយស្តារពីលេខ ០៣ មុននឹងបំពេញទម្រង់នេះ ។
Read VAT leaflet No. 03 before completing this form.

សម្រាប់មន្ត្រីពន្ធដារ For Tax Official
ថ្ងៃទី DD ខែ MM ឆ្នាំ YY
លេខចូល N°
ហត្ថលេខា
Signature
ឈ្មោះមន្ត្រីពន្ធដារ
Tax official Name

02 ការិយបរិច្ឆេទសារពើពន្ធសម្រាប់លិខិតប្រកាសនេះ Period covered by this return
ពីថ្ងៃទី From (DD) ខែ (MM) ឆ្នាំ (YYYY) ដល់ថ្ងៃទី To (DD) ខែ (MM) ឆ្នាំ (YYYY)
01 លេខអត្តសញ្ញាណកម្មសារពើពន្ធ TIN

03 ឈ្មោះសហគ្រាស Name of Enterprise
សកម្មភាពអាជីវកម្ម Business Activities
អាសយដ្ឋាន Address: No. វិថី Street. ក្រុម Group. ភូមិ Village
ឃុំ/សង្កាត់ Sangkat. ក្រុង/ស្រុក/ខណ្ឌ District. ខេត្ត/រាជធានី Municipality
ទូរស័ព្ទ/ទូរសារ Fax/Phone សារអេឡិចត្រូនិក E-mail

ប្រសិនបើលោក/លោកស្រីគ្មានសកម្មភាពទិញប្រាក់ទេ សូមសរសេរថា " គ្មាន " ក្នុងប្រអប់នេះ
If you have made no purchases and no sales, fill " NIL " in this box. 04

ប្រសិនបើមានទិន្នន័យអ្វីត្រូវបំពេញក្នុងប្រអប់ណាមួយទេ សូមសរសេរថា " គ្មាន " ក្នុងប្រអប់លេខ ០៤
If you have no entry for a box, fill " NIL ". Do not leave any box blank unless you fill " NIL " in box 04.

ឥណទានអាករលើធាតុចូលពីខែមុន Input tax credit from previous month. 05

Table with 4 columns: Description of input tax items, and 3 columns for tax amounts. Includes rows for monthly purchases, non-taxable purchases, 10% standard rated local purchases, state charges' imports, and total amount of input tax.

Table with 4 columns: Description of output tax items, and 3 columns for tax amounts. Includes rows for non-taxable sales, 0% exports, and 10% standard rated sales.

ប្រសិនបើចំនួនក្នុងប្រអប់លេខ 15 លើសពីចំនួនក្នុងប្រអប់លេខ 11 ត្រូវបង់ចំនួនលម្អៀង
If box 15 exceeds box 11, pay the difference 16

ប្រសិនបើចំនួនក្នុងប្រអប់លេខ 11 លើសពីចំនួនក្នុងប្រអប់លេខ 15 ត្រូវស្នើសុំចំនួនលម្អៀងដើម្បី :
If box 11 exceeds box 15, claim the difference for :

បង្វិលសង Refund 17 ជាឥណទានសម្រាប់យោងទៅមុខ Credit carried forward 18

យើងខ្ញុំបានពិនិត្យគ្រប់ចំណុចទាំងអស់នៅលើលិខិតប្រកាសនេះ និងតារាងឧបសម្ព័ន្ធក្នុងប្រអប់នេះ ។ យើងខ្ញុំមានសន្តិច័ត្នប្រាកដថាព័ត៌មានទាំងអស់នៅលើលិខិតប្រកាសនេះ ពិតជាត្រឹមត្រូវប្រាកដមែន ហើយគ្មានប្រតិបត្តិការណាមួយមិនបានប្រកាសនោះទេ ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ទាំងឡាយជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការក្លែងបន្លំ ។ We have examined all items on this return and the annexes attached here with. We have clear, correct, and full supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible due to the existing Laws for any falsified information.

សម្រាប់មន្ត្រីពន្ធដារ For Tax Official
បែបបទនៃការបង់ប្រាក់ : ០សាច់ប្រាក់ ០ មូលប្បទានប័ត្រ ០ បង្ក្រាប
ចំនួនទឹកប្រាក់.....
បង់តាមបង្កាន់ដៃលេខ.....ចុះថ្ងៃទី...../...../.....
លរ.លន គណនេយ្យកម្ម.....ថ្ងៃធ្វើ...../...../.....
ប្រភេទទិន្នន័យរៀបចំនូវ.....
ឈ្មោះមន្ត្រីពន្ធដារ.....ហត្ថលេខា.....

ធ្វើនៅ ថ្ងៃទី DD ខែ MM ឆ្នាំ YYYY
File in
អគ្គិបាល/បណ្តុំនាយក/ភ្នាក់ងារ/សហគ្រាស
Director/Manager/Owner of Enterprise
(ហត្ថលេខា និងត្រា Signature & Seal)

- កំណត់សម្គាល់ Please note :
1. លោក/លោកស្រីត្រូវនាំលិខិតប្រកាសនេះព្រមទាំងបង់ប្រាក់អាករយ៉ាងយឺតយ៉ាវមុនថ្ងៃទី 20 ខែខែបន្ទាប់ពីខែដែលចុះក្នុងប្រអប់លេខ 02.
This return and payment must be presented by the 20th day of the month following the month of box 02.
2. លោក/លោកស្រី នឹងទទួលបានការផាកពិន័យ ទៅតាមច្បាប់ស្តីពីសារពើពន្ធ ប្រសិនបើលោក /លោកស្រី You will be, according to the Law on Taxation, subject to penalties if you :
- មិនបាននាំលិខិតប្រកាសនេះទៅជូនពន្ធដារទេ ទោះបីជាគ្មានប្រាក់អាករត្រូវបង់ក៏ដោយ Fail to file the tax return to the Tax Administration even it is a nil return.
- មិនបង់ប្រាក់អាករយ៉ាងយឺតយ៉ាវទេ Do not pay or pay the tax declared late.
- ធ្វើការប្រកាសក្លែងបន្លំ Making a false declaration.

សង្ខេបប្រតិបត្តិការ ទិញដំលែមអន្តរជាតិ និងការលក់ដាច់ដោយស្របច្បាប់ ប្រចាំខែ *

SUMMARY OF CREDITABLE PURCHASES AND TAXABLE SALES FOR THE MONTH

20 ការនាំចូលឬការទិញ ទំនិញឬសេវាដែលបានស្នើសុំកំណត់ទាន GOODS OR SERVICES IMPORTED OR PURCHASED ON WHICH A CREDIT IS CLAIMED						
លរ N°	បរិយាយមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	កាលបរិច្ឆេទទិញ Date of purchase	លេខវិក្កយបត្រ/ប្រតិវេទន៍គយ Invoice / Customs Declaration number	អ្នកផ្គត់ផ្គង់ Suppliers	តម្លៃមិនរួមបញ្ចូលអាករ Value exclusive of VAT
សរុប Total						

* សូមគូសរង្វង់ជុំវិញលេខរៀងមុខទំនិញណាដែលបានទិញឬនាំចូលដើម្បីប្រើប្រាស់ជាទ្រព្យសកម្មរបស់សហគ្រាស
Please circle any serial N° of the items purchased or imported for the enterprise's fixed assets.

21 សរុបការនាំចេញប្រចាំខែ ដែលបានស្នើសុំអត្រាសូន្យ GOODS OR SERVICES EXPORTED ON WHICH ZERO RATE IS CLAIMED						
លរ N°	បរិយាយពីមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	កាលបរិច្ឆេទនាំចេញ Date of Export	លេខប្រតិវេទន៍គយ Customs Declaration number	ច្រកនាំចេញ Exit Point	តម្លៃនាំចេញ Export Value
សរុប Total						

ការផ្គត់ផ្គង់ទំនិញ ឬសេវាក្នុងស្រុកតាមអត្រាធម្មតា GOODS OR SERVICES LOCALLY SUPPLIED AT STANDARD RATE						
ទំនិញ GOODS			សេវា SERVICES			
លរ N°	បរិយាយមុខទំនិញ Description of Goods	បរិមាណ Quantity	តម្លៃមិនរួមបញ្ចូលអាករ Value exclusive of VAT	បរិយាយ Description	វិក្កយបត្រពីលេខដល់លេខ Invoice from N° to N°	តម្លៃមិនរួមបញ្ចូលអាករ Value exclusive of VAT
សរុប Total				សរុប Total		

កំណត់សម្គាល់ : ប្រសិនបើសេវាមិនអស់ សូមភ្ជាប់ជាមួយក្នុងក្រដាសដោយឡែក ។
Notes : Use separate sheets if the space is insufficient.